

ឧបករណ៍សម្រាប់អ្នកជួយការពារដែនដី៖ របៀបចាប់ផ្តើម

តើទីកន្លែងដែលអ្នករស់នៅមានលក្ខណៈពិសេសអ្វី? តើវាជាទីកន្លែងដែលអ្នកស្រឡាញ់ឬ? តាមការប៉ាន់ស្មានរបស់យើងអ្នករស់នៅទីនេះដោយសារតែមានតំបន់មួយចំនួនមានសារៈសំខាន់សម្រាប់អ្នកដែលអ្នកមានបំណងជួយថែរក្សាការពារវា។ អ្នកប្រហែលរស់នៅក្នុងតំបន់ដែលមានទន្លេ ឬក៏មានព្រៃឈើដែលគ្រួសាររបស់អ្នកបានកំពុងរស់នៅជាច្រើនជំនាន់មកហើយ។ តែជាអកុសល ទីកន្លែងរបស់យើងកំពុងតែប្រឈមនឹងការគំរាមកំហែងជាបន្តបន្ទាប់។

ពួកយើងបង្កើតឧបករណ៍នេះឡើងដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលកំពុងតែបំពេញកិច្ចការដ៏សំខាន់ក្នុងបុព្វហេតុការពារភពផែនដី ជាពិសេសអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ផែនដី ឧបករណ៍សម្រាប់រៀបរាប់រឿងនិងតាមដាន ដើម្បីជួយការពារទីកន្លែងដ៏ទៃទៀតបំផ្លាញបរិស្ថាន។

ទាំងនេះគឺជាសំណួរនិងលំហាត់ផ្សេងៗដែលយើងយល់ថាវាមានសារៈប្រយោជន៍ក្នុងអំឡុងពេលនៃដំណាក់កាលដំបូងនៃការកសាងគម្រោងមួយ។

ចាប់ផ្តើមពីចំណុចដែលអ្នកកំពុងបិតនៅ

- តើមានអ្វីធ្វើឲ្យទីកន្លែង ទន្លេ ភ្នំ ព្រៃឈើរបស់អ្នកមានតម្លៃសម្រាប់អ្នកក្នុងការការពារថែរក្សាពួកវា?
- តើអ្វីខ្លះជាការគំរាមកំហែងខ្លាំងបំផុតចំពោះទីកន្លែង និងសហគមន៍របស់អ្នក?
- តើអ្នកអាចសន្ទនាជាមួយមនុស្សផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នកដើម្បីជជែកអំពីសំណួរទាំងអស់នេះនិងធ្វើការកត់ត្រានូវរាល់គំនិតយោបល់មួយចំនួនបានទេ?



លំហាត់៖ ផែនការជីវិត

លំហាត់ដ៏សាមញ្ញមួយដើម្បីជួយអ្នកក្នុងការចាប់ផ្តើមធ្វើកិច្ចការនេះគឺត្រូវបានជម្រុញឡើងតាមរយៈវិធីសាស្ត្រស្តីពីការធ្វើ“ផែនការជីវិត” (plan de vida) ដែលត្រូវបានបង្កើតឡើងដំបូងឡើយដោយសហគមន៍ជនជាតិដើមនៅក្នុងប្រទេសកូឡុំប៊ី។ វាគឺផ្តោតទៅលើការយល់ដឹងរបស់មនុស្សគ្រប់ជំនាន់ រួមមានមនុស្សចាស់ អ្នកធ្វើសេចក្តីសម្រេចចិត្ត និងយុវជន។ វាអាចត្រូវបានធ្វើឡើងជាមួយនិងក្រុមមនុស្សតូចឬធំ ក៏ប៉ុន្តែត្រូវប្រាកដឲ្យមានសម្លេងចម្រុះរួមគ្នា។

យកផ្ទាំងក្រដាសធំចំនួនបីសន្លឹករួចហើយគូររូបភាពព្រាងអំពីទឹកដីរបស់អ្នកនៅលើផ្ទាំងក្រដាសនីមួយៗ។

1. សម្រាប់ផែនទីទី១ ចូរសួរសំណួរ៖ តើទឹកដីរបស់អ្នកធ្លាប់មានរូបរាងលក្ខណៈដូចម្តេច? ចូរពិភាក្សា ហើយគូររូបភាពជាក្រុម។
2. សម្រាប់សំណួរទី២ ចូរសួរ៖ តើបច្ចុប្បន្ននេះទឹកដីរបស់អ្នកមានរូបរាងលក្ខណៈដូចម្តេចដែរ? ចូរពិភាក្សាហើយគូររូបភាពជាក្រុម។
3. សម្រាប់រូបទីបី ចូរសួរសំណួរ៖ តើយើងចង់ឲ្យទឹកដីរបស់យើងមានរូបរាងលក្ខណៈដូចម្តេចនៅថ្ងៃស្អែក? ចូរ

សម្រាប់រូបទីបី ចូរសួរសំណួរ៖ តើយើងចង់ឲ្យទឹកដីរបស់យើងមានរូបរាងលក្ខណៈដូចម្តេចនៅថ្ងៃស្អែក? ចូរពិភាក្សា ហើយគូររូបភាពជាក្រុម។

ការចូលរួមចំណែកគឺជាគន្លឹះ

ពាក្យដែលអ្នកប្រហែលជាបានស្តាប់ឮច្រើនគឺ ចូលរួម នេះគឺសំដៅទៅលើគម្រោងទាំងឡាយដែលត្រូវបានបង្កើតឡើងក្នុងរបៀបមួយដែលមានការពាក់ព័ន្ធជាមួយនិងសហគមន៍មួយទាំងមូល។ ផែនទីបែបប្រពៃណីយ៍អាចមានការពាក់ព័ន្ធជាមួយមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដោយឡែកផែនទីបែបចូលរួមវិញមនុស្សគ្រប់គ្នា(រួមមានចាស់និងក្មេង)គឺសុទ្ធតែមានការចូលរួមពាក់ព័ន្ធនៅក្នុងដំណើរការនៃការបង្កើតផែនទី។ សារៈសំខាន់នៃការចូលរួមនេះគឺបានជួយធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃផែនទីនិងធានាបានថាវាតំណាងឲ្យការយល់ឃើញឬយល់ដឹងច្រើននាក់។ ទិដ្ឋភាពរួមមួយមិនត្រូវបានរៀបរាប់ឬបរិយាយដោយបុគ្គលតែម្នាក់នោះទេ។

សំណួរត្រូវសួរនៅពេលចាប់ផ្តើមធ្វើកិច្ចការ

អ្វី

តើអ្នកកំពុងតែព្យាយាមសម្រេចនូវគោលដៅអ្វី? (តើជោគជ័យមានរូបរាងដូចម្តេច?)

តើអ្នកត្រូវចាំបាច់ប្រមូលទិន្នន័យប្រភេទអ្វីខ្លះ?

តើអាចត្រូវការការគាំទ្រពីខាងក្រៅអ្វីខ្លះ? (ដូចជាផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ ច្បាប់ ឧបករណ៍ ការបណ្តុះបណ្តាល ។ល។)

តើកិច្ចការសកម្មភាពអ្វីខ្លះនឹងជួយធ្វើឲ្យសម្រេចបាននូវគោលដៅរបស់អ្នក? (ដូចជាការប្រជុំ បណ្តុះបណ្តាល ការងារចុះភូមិ ការប្រមូលទិន្នន័យ ។ល។)

នរណា

តើនរណាខ្លះនឹងទទួលបានប៉ះពាល់ពីគម្រោងនេះ?

តើនរណាខ្លះនឹងចូលរួមចំណែក?

តើនរណានឹងដឹកនាំគម្រោងនេះហើយធ្វើឲ្យគម្រោងដំណើរការទៅរលូន?

តើអ្នកមានតួនាទីអ្វី?

តើនរណាប្រហែលជាអាចជួយគាំទ្រកិច្ចការនេះបាន? (តើអ្នកជាចំណែកមួយនៃអង្គការឬសហព័ន្ធដែលអាចជួយចូលរួមពេលវេលាឬធនធានដែរឬទេ?)

តើអ្នកចង់ធ្វើការសម្រេចចិត្តជាក្រុមដោយរបៀបណា?

ទីកន្លែងណា

តើគម្រោងនេះនឹងត្រូវបានធ្វើឡើងនៅទីកន្លែងណា?

តើអ្វីខ្លះជាកត្តាជាក់លាក់មួយចំនួនពាក់ព័ន្ធទៅនឹងទីកន្លែងនេះដែលវាអាចនឹងប៉ះពាល់ទៅដល់គម្រោង? ដូចជាបរិបទនយោបាយ សកម្មភាពរបស់សហគមន៍ជិតខាង ។ល។

នៅពេលណា

តើអ្នកសង្ឃឹមថានឹងបញ្ចប់គម្រោងនេះនៅពេលណា? (ទោះបីជាបើសិនអ្នករំពឹងថាមានការងារធំៗនឹងត្រូវធ្វើបន្តក៏ដោយ វាក៏មានប្រយោជន៍ក្នុងការកំណត់នូវកាលបរិច្ឆេទគោលដៅដើម្បីសម្រេចឲ្យបាននូវគោលដៅជាក់លាក់ទាំងឡាយ និងប្រាកដថាគម្រោងនឹងដំណើរការទៅមុខជានិច្ច)

មូលហេតុអ្វី

តើហេតុអ្វីបានចាំបាច់ត្រូវគិតគូរវា? តើមានអ្វីជាការប្រឈមឬហានិភ័យ?



បច្ចេកវិទ្យា

បច្ចេកវិទ្យា ដូចជាទូរស័ព្ទ ជ្រូន កុំព្យូទ័រ និងដឹកិអេស ត្រឹមប៉ុណ្ណឹងមិនអាចការពារ ទឹកដីរបស់យើងបានទេ។ អ្វីដែលយើង មើលឃើញគឺបច្ចេកវិទ្យាមានប្រសិទ្ធិខ្លាំង បំផុតនៅពេលដែលវាត្រូវបានដាក់បញ្ចូល ទៅក្នុងរចនាសម្ព័ន្ធដែលមានស្រាប់ សម្រាប់កិច្ចសហការនិងសកម្មភាព



បច្ចេកវិទ្យាអាចជួយបាននៅពេល៖

- អ្នកដឹងថាការគម្រោងកំហែងអ្វីខ្លះដែលអ្នកចង់ចងក្រងជាឯកសារ ឬទិន្នន័យ អ្វីខ្លះដែលចង់ប្រមូល។
- អ្នកចង់បង្កើតផលិតផលជាក់លាក់មួយ(ដូចជាផែនទី វិបសាយ យុទ្ធនាការ តស៊ូមតិ ឬអត្ថបទ)ដែលប្រភេទបច្ចេកវិទ្យាជាក់លាក់មួយអាចជួយ អ្នកបង្កើតវាបាន។

បច្ចេកវិទ្យាក៏អាចបង្កើតនូវលទ្ធផលដែលយើងមិនបានប៉ងផងដែរ ហើយបើសិនអ្នក កំពុងតែប្រើបច្ចេកវិទ្យាដើម្បីប្រមូលព័ត៌មានដែលមានលក្ខណៈរសៀប វាគឺសំខាន់ ក្នុងការជ្រើសរើសឧបករណ៍ផ្សេងៗដើម្បីធ្វើឲ្យសហគមន៍របស់អ្នកអាចគ្រប់គ្រង ទិន្នន័យដោយខ្លួនឯងបាន ដើម្បីធានាឲ្យប្រាកដថាវាមិនធ្វើឲ្យអ្នកឬមនុស្សរបស់អ្នក ត្រូវប្រឈមគ្រោះថ្នាក់ដោយចៃដន្យ។

ផលប៉ះពាល់វិជ្ជមានដែលអាចកើតឡើង

- បង្កើតចំណងទំនាក់ទំនងសហគមន៍ទូទាំងជំនាន់។
- បង្កើនការចូលរួមរបស់យុវជនវ័យក្មេងក្នុងកិច្ចការពារដែនដី។
- កសាងសហគមន៍តាមរយៈការចូលរួមសហការសិក្សារៀនសូត្រនិងការប្រើ ប្រាស់ឧបករណ៍ផ្សេងៗ។
- មានវិធីសាស្ត្រជីវីងមាំខ្លាំងក្នុងការចែករំលែកព័ត៌មានផ្ទៃក្នុងនិងទៅ ខាងក្រៅ។

ផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើង

- មានការផ្លាស់ប្តូរអំណាចមូលដ្ឋានកើតឡើងដោយមិនបានប៉ុនប៉ងទុក។
- បច្ចេកវិទ្យាឌីជីថលកាន់តែទំនើបខ្លាំងត្រូវបានបង្កើតឡើងធ្វើឲ្យមានការចូលចិត្តខ្លាំងពេក បង្កផលប៉ះពាល់គ្រោះថ្នាក់សម្រាប់សហគមន៍និងបុគ្គល។
- ក្នុងសហគមន៍ដែលពុំសូវមានការប្រើប្រាស់បច្ចេកវិទ្យាការណែនាំប្រើប្រាស់ឧបករណ៍ផ្សេងៗអាចបង្កភាពតានតឹងផ្នែកសង្គម និងកាន់តែពង្រីកស្ថានភាពខ្លាំងឡើងសម្រាប់អ្នកចូលរួមក្នុងការទទួលបាននូវឧបករណ៍ផ្សេងៗ។
- ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, WhatsApp និង Instagram អាចមានសារៈប្រយោជន៍សម្រាប់ការផ្សាភ្ជាប់សហគមន៍ផ្សេងៗ វាក៏អាចបង្កគ្រោះថ្នាក់ និងការរំខានទៅដល់ការអនុវត្តផ្នែកសង្គមសហគមន៍ដែលកំពុងតែរីកលូតលាស់ផងដែរ។
- ធ្លាក់ចុះតម្លៃតួនាទីរបស់ប្រធានសហគមន៍និងចំណេះដឹងប្រពៃណីយ៍របស់ពួកគេ។





អ្វីដែលយើងរៀនសូត្របានពេល កំពុងតែអនុវត្ត

- វាមិនជាបញ្ហាអ្វីទេបើសិនជាអ្នកមិនដឹងពិតប្រាកដពីអ្វីដែលអ្នកកំពុងតែធ្វើនៅពេលដែលអ្នកចាប់ផ្តើមអនុវត្ត! តាមបទពិសោធន៍របស់យើង គ្រប់គម្រោងដែលជោគជ័យគឺមានការវិវត្តទៅតាមពេលវេលារបស់វា។
- ការកសាងទំនុកចិត្តគឺមានសារៈសំខាន់ខ្លាំង។
- មានភាពសប្បាយរីករាយ។
- គ្មាននរណាម្នាក់ដែលមិនចេះខុសនោះទេ ដូច្នេះវាជារឿងធម្មតាទេសម្រាប់ការរៀនសូត្រនៅពេលដែលយើងចាប់ផ្តើមធ្វើវា
- ចូររៀនសូត្រតាមរយៈបទពិសោធន៍របស់សហគមន៍ផ្សេងៗទៀត។



**Earth
Defenders
Toolkit**

A project of Digital Democracy

www.earthdefenderstoolkit.com